



GDT



TAFTAC



AUDIT AND ASSURANCE

ការបង្វិលសងអាករលើតម្លៃបន្ថែម(អតប)នៅកម្ពុជា

ទស្សនៈរបស់វិស័យឯកជនស្តីពីបទពិសោធន៍ក្នុងការអនុវត្ត និងចំណុចដែលត្រូវកែលម្អ

TAFTAC Tax Forum 2026

Ms. Fong Vathana, ACCA, CPA

Partner & Founder, VSD Audit and Assurance Co., Ltd.

23 July 2026 · 13:40-13:55

GDT Tower, ភ្នំពេញ

ទិដ្ឋភាពទូទៅនៃវគ្គ
របៀបវារៈ

វគ្គនេះនឹងបង្ហាញអំពីអ្វីដែលត្រូវរៀបចំ អ្វីដែលអាចមានបញ្ហា និងរបៀបកែលម្អលទ្ធផលនៃការបង្វិលសង អតប សម្រាប់សហគ្រាសសមាជិក TAFTAC ។


01

របៀបរៀបចំខ្លួនសម្រាប់ការបង្វិលសង អតប
ការរៀបចំមុនពេលដាក់ពាក្យស្នើសុំ និងការ
ត្រៀមខ្លួនក្នុងការអនុលោមភាព



02

បញ្ហាទូទៅក្នុងការបង្វិលសង អតប
បញ្ហាដែលកើតឡើងជាញឹកញាប់ក្នុងការ
អនុវត្តជាក់ស្តែង



03

ការណែនាំ និងអនុសាសន៍
ជំហានជាក់ស្តែងដើម្បីបង្កើនអត្រា
ជោគជ័យនៃការបង្វិលសង



❖ បន្ទាប់មកមានវេទិកាពិភាក្សាស្តីពីការបង្វិលសង អតប

ថ្នាក់ដឹកនាំ

ស្គាល់ពីស្ថាបនិករបស់យើង

អតិថិជនទទួលបានការទំនាក់ទំនងផ្ទាល់ជាមួយដៃគូស្ថាបនិក ដែលមានបទពិសោធន៍ជាង 13 ឆ្នាំក្នុងវិស័យសវនកម្ម និងប្រឹក្សាអន្តរជាតិ នៅទូទាំងវិស័យដ៏លំបាកបំផុតរបស់កម្ពុជា។



Ms. Fong Vathana, ACCA, CPA

Partner & Founder

+855 12 941 223 | fong.vathana@vsdkh.com

១៣ឆ្នាំ

បទពិសោធន៍វិជ្ជាជីវៈក្នុងវិស័យសវនកម្ម និងប្រឹក្សាយោបល់

ប្រវត្តិក្នុងវិជ្ជាជីវៈ

មានបទពិសោធន៍ក្នុងវិជ្ជាជីវៈជាង ១៣ ឆ្នាំនៅក្នុងក្រុមហ៊ុនអន្តរជាតិ ដោយបានដឹកនាំការងារសវនកម្ម និងការអះអាង ដែលមានភាពស្មុគស្មាញ ព្រមទាំងគ្រប់គ្រងការផ្តល់សេវាប្រឹក្សាជូនអតិថិជនក្នុងប្រភេទអាជីវកម្មជាច្រើន។

បទពិសោធន៍តាមវិស័យ

អភិវឌ្ឍន៍អចលនទ្រព្យ	សេវាបដិសណ្ឋារកិច្ច	លក់រាយ និងពាណិជ្ជកម្ម
ទូរគមនាគមន៍	ទេសចរណ៍	គ្រប់គ្រងព្រឹត្តិការណ៍
ផលិតកម្ម	ល្បែងកម្សាន្ត	ភស្តុភារកម្ម
អង្គការមិនរកប្រាក់ចំណេញ	ផ្សេងៗ	

សញ្ញាប័ត្រក្នុងវិជ្ជាជីវៈ

សមាជិកសមាគមគណនេយ្យករជំនាញ ACCA

សវនករដែលទទួលបានអាជ្ញាបណ្ណពី ACAR

មានវិញ្ញាបនបត្រវិជ្ជាជីវៈគណនេយ្យករសាធារណៈ CPA

ភ្នាក់ងារពន្ធដារពី GDT

សមាជិកវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា KICPAA

អំពី VSD

យើងជាអ្នកណា

អាជីវកម្មរបស់យើង ត្រូវបានកសាងឡើងនៅលើសេចក្តីស្មោះត្រង់ និង គុណធម៌ (Virtue) ការគ្រប់គ្រងដោយទំនួលខុសត្រូវ (Stewardship) និងករណីយកិច្ច (Duty) ដែលជាត្រឹមត្រូវក្នុងការកំណត់រាល់កិច្ចប្រតិបត្តិការ និងការផ្តល់សេវាកម្មជូនដល់អតិថិជន។

ក្រុមហ៊ុនរបស់យើង

VSD Audit and Assurance Co., Ltd. (“VSD”) គឺជាក្រុមហ៊ុនផ្តល់សេវាវិជ្ជាជីវៈ ដែលផ្តល់សេវាសវនកម្ម និងការអះអាង គណនេយ្យ ពន្ធដារ និងប្រឹក្សាអាជីវកម្ម ដោយឈរលើគោលការណ៍សុចរិតភាព និងសម្របតាមតម្រូវការវិវត្តន៍របស់អាជីវកម្មនៅកម្ពុជា។ រាល់កិច្ចការនីមួយៗ ត្រូវបានដឹកនាំ និងត្រួតពិនិត្យផ្ទាល់ដោយដៃគូ និងអ្នកគ្រប់គ្រងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

គោលការណ៍ណែនាំរបស់យើង

- V គុណធម៌ (Virtue) · សុចរិតភាពក្នុងគ្រប់សកម្មភាព**
ស្តង់ដារខ្ពស់បំផុតនៃក្រមសីលធម៌ក្នុងគ្រប់កិច្ចការរបស់យើង។
- S ការគ្រប់គ្រង (Stewardship) · ភាពជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ**
ធ្វើសកម្មភាពដើម្បីផលប្រយោជន៍ល្អបំផុតរបស់អតិថិជន និងភាគីពាក់ព័ន្ធ។
- D ករណីយកិច្ច (Duty) · គណនេយ្យភាពដែលមិនងាក**
បំពេញការទទួលខុសត្រូវរបស់យើងដោយខ្សោហ៍ព្យាយាម និងយកចិត្តទុកដាក់។

សេវាកម្មរបស់យើង

សវនកម្ម និងការអះអាង

សវនកម្មរបាយការណ៍ហិរញ្ញវត្ថុនិងតម្រូវដោយច្បាប់

ពន្ធដារ

ការអនុលោមភាព ការរៀបចំលិខិតប្រកាសនិងសេវាប្រឹក្សាផ្ទៃក្នុងពន្ធដារ

គណនេយ្យ

ការកត់ត្រាបញ្ជីគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ចុះបញ្ជីជាមួយ

ទទួលអាជ្ញាបណ្ណដោយ

សមាជិកនៃ

ចុះបញ្ជីជាមួយ



GDT



MOC

ទទួលអាជ្ញាបណ្ណដោយ



GDT



ACAR

សមាជិកនៃ



KICPAA

របៀបរៀបចំខ្លួនសម្រាប់ការបង្វិលសង អតប

ពាក្យសុំបង្វិលសង VAT ជោគជ័យ ចាប់ផ្តើមពីការអនុលោមភាពប្រចាំខែដ៏មានវិន័យ គឺការជ្រើសរើសត្រឹមត្រូវក្នុង E-filing កំឡុងពេលវិក្កយបត្រត្រឹមត្រូវ និងភស្តុតាងទូទាត់ប្រាក់ពេញលេញ។

1



ជ្រើសបង្វិលសង អតប

នៅក្នុងប្រព័ន្ធ E-filing សូមចុចជ្រើសរើស
បង្វិលសង អតប។

✓ ជ្រើសរើសក្នុងផលិតផល

2



ការិយបរិច្ឆេទនៃការប្រកាសពន្ធត្រឹមត្រូវ

ត្រូវប្រាកដថាវិក្កយបត្រ អតប នីមួយៗ ត្រូវបាន
ប្រកាសក្នុងខែត្រឹមត្រូវ ស្របតាមការិយបរិច្ឆេទ
វិក្កយបត្រ។

✓ មិនគួរចុះកាលបរិច្ឆេទថយក្រោយ

3



ការរៀបចំវិក្កយបត្រឱ្យបានរួចរាល់និងគ្រប់គ្រាន់

ត្រូវរៀបចំ និងប្រមូលរាល់វិក្កយបត្រអាករលើតម្លៃ
បន្ថែម ទាំងអស់ដែលបានប្រកាសក្នុងប្រព័ន្ធ E-filing
សម្រាប់កាលបរិច្ឆេទនៃការស្នើសុំ — ភាពគ្រប់ជ្រុង
ជ្រោយនៃឯកសារ គឺជាកត្តាចាំបាច់បំផុត។

✓ តម្រូវឱ្យមានឯកសារពេញលេញ

4



ភស្តុតាងទូទាត់

រក្សាទុកឯកសារបង់ប្រាក់ដូចជា Bank TT slip និង
បង្កាន់ដៃទទួលប្រាក់ (Official Receipts) ដែល
បញ្ជាក់ការទូទាត់ទៅ/ពីអ្នកផ្គត់ផ្គង់សម្រាប់វិក្កយបត្រ
ទាំងនោះ។

✓ Bank TT + បង្កាន់ដៃទទួលប្រាក់

ក្នុងការអនុវត្តជាក់ស្តែង រាល់ការបដិសេធ ឬការពន្យារពេលនៃការស្នើសុំបង្វិលសង ភាគច្រើនតែងតែកើតមានឡើងដោយសារកង្វះខាតឯកសារយោង កំហុសឆ្គងលើកាលបរិច្ឆេទ ឬបញ្ហាមិនមានអនុលោមតាមបទប្បញ្ញត្តិ ដែលកត្តាទាំងនេះភាគច្រើនជាករណីអាចជៀសវាងបាន។



បញ្ហាទី ០១

ការកង្វះខាត ឬភាពមិនគ្រប់ជ្រុងជ្រោយនៃឯកសារយោង



បញ្ហាទី ០២

ការស្នើសុំឥណទានអាករលើតម្លៃបន្ថែម មិនត្រឹមត្រូវតាមការិយបរិច្ឆេទជាប់ពន្ធ



បញ្ហាទី ០៣

ភាពមិនស៊ីសង្វាក់គ្នានឹងទិន្នន័យប្រកាសពន្ធរបស់អ្នកផ្គត់ផ្គង់



បញ្ហាទី ០៤

ឥណទានអាករលើតម្លៃបន្ថែម (VAT Credit) ត្រូវបានបង្កទុកក្នុងរយៈពេលយូរ ដោយពុំទាន់មានការដាក់ពាក្យស្នើសុំបង្វិលសងនៅឡើយ។



បន្តពិស្តារមុន — បញ្ហាកើតឡើងញឹកញាប់បំផុត ដែលនាំឱ្យពាក្យសុំបង្វិលសង អតប ត្រូវបានបដិសេធ ឬពន្យារពេល។

❌ បញ្ហាទី 05

អ្នកជាប់ពន្ធពុំមានសិទ្ធិដាក់ពាក្យស្នើសុំបង្វិលសងអាករ
លើតម្លៃបន្ថែម ឡើយ។




➖ បញ្ហាទី 06

អាករលើធាតុចូល (Input VAT) ដែលពាក់ព័ន្ធនឹងការផ្គត់
ផ្គង់មិនជាប់អាករ ឬការផ្គត់ផ្គង់ដែលត្រូវបានលើកលែង
អាករ។



⚠️ បញ្ហាទី 07

កំហុសឆ្គងក្នុងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ
E-filing និងការិយបរិច្ឆេទវិក្កយបត្រ។



⌚ បញ្ហាទី 08

មានបំណុលពន្ធមិនទាន់បានទូទាត់ ឬការកំណត់ពន្ធ
ឡើងវិញកំពុងរង់ចាំការដោះស្រាយ។



គ្រប់គ្រងអនុលោមភាព — ផ្ទៀងផ្ទាត់ទិន្នន័យប្រចាំខែ ដោះស្រាយកាតព្វកិច្ចបំណុលពន្ធ និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាជាមួយ GDT — គឺជាយន្តការដែលមានប្រសិទ្ធភាពក្នុងការបង្ការហានិភ័យ និងពន្លឿននីតិវិធីនៃការបង្វិលសងអាករលើតម្លៃបន្ថែម។

C ការណែនាំទី ១

កែតម្រូវ និងដាក់បញ្ចូលវិក្កយបត្រដែលមានកំហុសឡើងវិញ មិនត្រូវទុកឱ្យមានភាពមិនស៊ីសង្វាក់គ្នានៃទិន្នន័យក្នុងរយៈពេលវែងឡើយ — ត្រូវធ្វើការកែតម្រូវ និងដាក់ពាក្យស្នើសុំឡើងវិញ។



⌚ ការណែនាំទី ២

កុំឱ្យឥណទានអាករលើតម្លៃបន្ថែម (VAT Credit) បង្គរទុកក្នុងរយៈពេលយូរពេកដាក់ពាក្យសុំបង្វិលសងឱ្យទាន់ពេលវេលា ដើម្បីជៀសវាងភាពស្មុគស្មាញ។



✓ ការណែនាំទី ៣

ត្រៀមខ្លួនឱ្យរួចរាល់មុននឹងចាប់ផ្តើមស្នើសុំបង្វិលសង អតបាលការរៀបចំឯកសារ និងការវាយតម្លៃភាពអនុលោមតាមបទប្បញ្ញត្តិ ឱ្យបានរួចរាល់ មុនពេលដាក់ពាក្យស្នើសុំ។



🛡️ ការណែនាំទី ៤

ដោះស្រាយកាតព្វកិច្ចពន្ធបំណុលពន្ធដែលនៅសេសសល់ និងទូទាត់ឱ្យបានរួចរាល់ មុនពេលដាក់ពាក្យស្នើសុំ។



បន្តពីស្ថាយមុន — ខាងក្រោមនេះគឺជាការអនុវត្តជាក់ស្តែងចំនួនបួនបន្ថែមទៀត ដែលជួយឱ្យការស្នើសុំបង្វិលសងមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានឯកសារគ្រប់គ្រាន់សម្រាប់ការធ្វើសវនកម្ម។

 ការណែនាំទី ៥

ផ្ទៀងផ្ទាត់ទិន្នន័យ E-filing និងឯកសារ Excel ជាដៀងរាល់ខែ
ផ្ទៀងផ្ទាត់កំណត់ត្រារក្សាប័ត្រ VAT ដើម្បីជៀសវាងភាពមិនត្រូវគ្នា ។



 ការណែនាំទី ៦

ធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុន និងគណនីធនាគារជាមួយ GDT
ជាពិសេសព័ត៌មានគណនីធនាគារជាប្រាក់រៀល — មិនបានធ្វើបច្ចុប្បន្នភាពទាន់ពេលវេលាបណ្តាលឱ្យការទូទាត់មានការពន្យារពេល



 ការណែនាំទី ៧

ស្នើសុំឥណទានអាករលើធាតុចូល Input VAT
ក្នុងខែដែលពាក់ព័ន្ធឱ្យបានត្រឹមត្រូវភាពត្រឹមត្រូវនៃពេលវេលាមិនអាចសម្របសម្រួលបាន — គ្មានការយកទៅបូកបញ្ចូលខែក្រោយ ឬចុះកាលបរិច្ឆេទថយក្រោយ ។



 ការណែនាំទី ៨

ដាក់ពាក្យសុំវិញ្ញាបនប័ត្របញ្ជាក់ការអនុលោមភាពសារពើពន្ធ (Tax Compliance Certificate) វិញ្ញាបនប័ត្រ ប្រភេទមាស ឬ ប្រភេទប្រាក់ពង្រឹងសិទ្ធិទទួលបានការបង្វិលសងជាមួយ GDT ។



សូមអរគុណ

សំណួរ និង វេទិកាពិភាក្សា

យើងស្វាគមន៍សំណួររបស់លោកអ្នក និងវេទិកាពិភាក្សាស្តីពីការបង្វិលសង VAT។

Ms. Fong Vathana, ACCA, CPA

Partner & Founder, VSD Audit and Assurance Co., Ltd.

+855 12 941 223

fong.vathana@vsdkh.com

📅 TAFTAC Tax Forum 2026 · 23 July 2026 · GDT Tower, ភ្នំពេញ

🗣️ សំណួរ-ចម្លើយ

បន្ទាប់មកមានវេទិកាពិភាក្សាស្តីពីការបង្វិលសង VAT